

ការអំពាវនាវឱ្យដាក់សំណើ:

ការផ្តល់ជំនួយឥតសំណងដល់ប្រព័ន្ធផ្សព្វផ្សាយសម្រាប់ឆ្នាំ 2022

ដើម្បីបញ្ឈប់ផលប៉ះពាល់នៃការចម្លងមេរោគ

កាលបរិច្ឆេទបើកទទួលពាក្យ: ថ្ងៃចន្ទ ទី២៤ ខែតុលា ឆ្នាំ២០២២

កាលបរិច្ឆេទបិទឈប់ទទួលពាក្យ: ថ្ងៃច័ន្ទ ទី៩ ខែមករា ឆ្នាំ២០២៣

EJN កំពុងផ្តល់ជំនួយឥតសំណងដល់អង្គការពាព ប្រព័ន្ធផ្សព្វផ្សាយ រួមទាំងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបែបប្រពៃណី ប្រព័ន្ធផ្សព្វផ្សាយបែបផ្សាយដំណឹង ប្រព័ន្ធផ្សព្វផ្សាយការងារអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយថ្មី និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដើម្បីគាំទ្រដល់សកម្មភាពកសាងសមត្ថភាពសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាក់ទងនឹងការយល់ដឹង និងការការពារការរីករាលដាលនៃជំងឺ zoonotic ។

សូមអានផ្នែកខាងក្រោមដោយប្រុងប្រយ័ត្ន ព្រោះវាមានព័ត៌មានសំខាន់ៗអំពីសិទ្ធិទទួលបាន និងដំណើរការដាក់ពាក្យ។

ទិដ្ឋភាពទូទៅ

ច្រើនជាង [6 ក្នុងចំណោម 10](#) ជំងឺឆ្លងដែលគេស្គាល់គឺជាជំងឺ zoonotic- ឆ្លងពីសត្វទៅមនុស្សតាមរយៈការបំផ្លាញ ឬតាមរយៈអាហារ ទឹក ឬបរិស្ថាន។ ការប៉ាន់ស្មានមួយបង្ហាញថា [75% នៃភ្នាក់ងារបង្ករោគដែលលេចឆ្ពោះ](#) មានដើមកំណើតពីសត្វ ។ ជំងឺរាតត្បាត Covid-19 បង្ហាញពីផលវិបាកជាសកលដ៏សាហាវនៃជំងឺ zoonotic ក្រៅពីនេះ យើងមិនទាន់យល់គ្រប់យ៉ាងដែលយើងត្រូវដឹង ដើម្បីទប់ស្កាត់ជំងឺរាតត្បាតក្រោយៗនោះទេ។

ជាងពីរឆ្នាំបន្ទាប់ពី Covid-19 បានក្លាយជាជំងឺពិភពលោកដ៏ធំបំផុត ជំងឺ zoonotic នៅតែបន្តជាប្រភពនៃការជជែកជែក ជម្លោះ និងព័ត៌មានមិនពិតទូទាំងពិភពលោក ដែលរួមចំណែកដល់ការយល់ដឹងជាសាធារណៈមានកម្រិតអំពីហានិភ័យដែលពួកវាបង្កឡើង។ ដើម្បីធ្វើសកម្មភាព រដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ និងសហគមន៍ត្រូវការព័ត៌មានដែលអាចទុកចិត្តបាន ផ្អែកលើភស្តុតាង និងវិធាន ដើម្បីជូនដំណឹងដល់ការសម្រេចចិត្ត និងជំរុញឱ្យមានការផ្លាស់ប្តូរ។

អ្នកសារព័ត៌មាន និងអង្គការប្រព័ន្ធផ្សព្វផ្សាយមានតួនាទីសំខាន់ក្នុងការផ្តល់ព័ត៌មាននេះ ប៉ុន្តែវាមាននៃព័ត៌មានខុសឆ្គង និងព័ត៌មានមិនពិត កង្វះទិន្នន័យដែលមានសាធារណៈ និងឧបសគ្គផ្សេងទៀតបង្កបញ្ហាប្រឈមដល់ការផលិតការងារអ្នកសារព័ត៌មានដែលមានគុណភាពខ្ពស់ អំពីការរីករាលដាលនៃជំងឺ zoonotic និងការត្រៀមលក្ខណៈរាតត្បាត។ ការបណ្តុះបណ្តាល និងធនធានបន្ថែមទៀតគឺត្រូវការជាចាំបាច់ ដើម្បីនាំអ្នកសារព័ត៌មានឱ្យលឿនរហ័ស ដូច្នេះពួកគេអាចផ្សព្វផ្សាយព័ត៌មានដល់សហគមន៍ដែលមានហានិភ័យបំផុត។

ដើម្បីបំពេញចន្លោះនេះ EJN បានចូលរួមជាមួយសម្ព័ន្ធសកលដែលដឹកនាំដោយសាកលវិទ្យាល័យ Tufts និង USAID ដែលត្រូវបានគេស្គាល់ថាជា [បញ្ឈប់និរន្តរភាពនៃការរីករាលដាល](#) ដែលកំពុងធ្វើការដើម្បីស្វែងយល់ និងដោះស្រាយហានិភ័យដែលបង្កឡើងដោយមេរោគ zoonotic ដែលគេស្គាល់ ជាមួយនឹងសក្តានុពលនៃការហៀរចេញពីសត្វ និងបណ្តាលឱ្យមានការផ្ទុះឡើង ចំនួនករណីឆ្លងកើនឡើង និងរាតត្បាតដល់មនុស្ស។ ជាផ្នែកមួយនៃការបញ្ឈប់ការចម្លង STOP Spillover

EJN កំពុងផ្តល់ជំនួយឥតសំណងដល់អង្គការពន្ធនាគារ ដើម្បីគាំទ្រដល់សកម្មភាពរាយការណ៍ និងការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើនព័ត៌មានសាធារណៈ និងសមត្ថភាពអ្នកសារព័ត៌មានជុំវិញប្រធានបទនេះ។

អង្គការទាំងនេះនឹងទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស ដើម្បីពង្រីកការគ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយនៃហានិភ័យ និងការកាត់បន្ថយការរីករាលដាលនៃមេរោគ zoonotic ជាភាសាក្នុងតំបន់ ធ្វើការបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានតាមរយៈសិក្ខាសាលា ឬវគ្គសិក្សាសិក្សាតាមអនឡាញ ស្រាវជ្រាវពីបញ្ហាជាក់លាក់តាមរយៈសាច់រឿងបែបសហគ្រាស ឬបែបស៊ើបអង្កេត បង្កើតវគ្គសិក្សាតាមអ៊ីនធឺណិត ឬធនធានផ្សេងទៀតសម្រាប់ អ្នកសារព័ត៌មាន និងអ្នកសារព័ត៌មាន និងសកម្មភាពសក្តានុពលផ្សេងទៀត។

ប្រធានបទ និងគោលបំណងនៃគម្រោង

យើងកំពុងទទួលយកការដាក់ពាក្យទាំងឡាយណាដែលស្វែងរកដើម្បីពង្រីកតំបន់ផ្សព្វផ្សាយ ឬបណ្តុះបណ្តាលអ្នកសារព័ត៌មានលើប្រធានបទជាច្រើនដែលទាក់ទងនឹងហានិភ័យនៃការរីករាលដាលនៃ មេរោគ zoonotic ដែលមានអាទិភាពខ្ពស់ និងការកាត់បន្ថយជំងឺ។ យើងចាប់អារម្មណ៍ជាពិសេសចំពោះគម្រោងដែលជួយអ្នកសារព័ត៌មានស្វែងរក និងប្រើប្រាស់ទិន្នន័យ និងការស្រាវជ្រាវវិទ្យាសាស្ត្រចុងក្រោយបង្អស់ក្នុងការរាយការណ៍របស់ពួកគេ។ ស្វែងរកវិធីដើម្បីពន្យល់ឱ្យកាន់តែប្រសើរឡើងអំពីអ្នកចម្លងមេរោគ និងភាពប្រទាក់ក្រឡាបស់ពួកវាជាមួយនឹងបញ្ហាសកលផ្សេងទៀត និងលើកកម្ពស់សំឡេងរបស់ស្ត្រី និងសហគមន៍ក្រីក្រ ផ្សេងទៀតដែលប្រឈមនឹងហានិភ័យបំផុត។

ការដាក់ពាក្យស្នើសុំ ត្រូវតែផ្តោតលើជំងឺ zoonotic ខាងក្រោម។ សំណើដែលផ្តោតលើជំងឺដែលមិនបានរាយឈ្មោះនៅទីនេះនឹងមិនត្រូវបានពិចារណាទេ។

- អេបូឡា
- Marburg
- មេរោគគរីវីសគ្រុនផ្តាសាយធំប្រភពដើមចេញពីសត្វ
- មេរោគកូរ៉ូណាវីរុសប្រភពដើមឆ្លងពីសត្វ (SARS-CoV, SARS-CoV-2, MERS-CoV)
- Nipah virus
- មេរោគឡាសា

សូមចំណាំថា សំណើត្រូវតែរៀបរាប់ពីវិធីសាស្ត្រដែលលាំគ្នាស្តីពី តួនាទីនៃភេទណាមួយដែលមានហានិភ័យចំពោះឥទ្ធិពលការចម្លងមេរោគ និងភាពខុសគ្នានៃហានិភ័យរវាងបុរស ស្ត្រី និងភេទផ្សេងៗដែលត្រូវបានកំណត់ថាមានភាពក្រីក្រ។

សកម្មភាពដែលបានលើកឡើងគួរតែរួមចំណែកដល់គោលបំណងសំខាន់ៗដូចខាងក្រោម៖

- ពង្រឹងកិច្ចសហការរវាងប្រព័ន្ធផ្សព្វផ្សាយ អ្នកវិទ្យាសាស្ត្រ អ្នកជំនាញសុខភាព និងសហគមន៍មូលដ្ឋាន ដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅអំពីការរីករាលដាលមេរោគ zoonotic;
- បង្កើតការយល់ដឹងកាន់តែច្រើននៅក្នុងសហគមន៍ និងកម្រិតគោលនយោបាយនៃហានិភ័យនៃជំងឺ zoonotic ដើម្បីជួយសហគមន៍ អ្នកវិទ្យាសាស្ត្រ និងអ្នកបង្កើតគោលនយោបាយកំណត់ ប្រមើលមើល និងកាត់បន្ថយការផ្ទុះឡើងនាពេលអនាគត។

- កែលម្អប្រព័ន្ធផ្សព្វផ្សាយសមត្ថភាពរបស់អ្នកសារព័ត៌មាន និងអង្គការប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផលិតព័ត៌មានដែលមានគុណភាពខ្ពស់ ប្រកបដោយការពិត ភស្តុតាងជាមូលដ្ឋាន និងការផ្សារភ្ជាប់នឹងព័ត៌មានសាធារណៈស្តីពីឥទ្ធិពលនៃការចម្លងមេរោគ zoonotic យុទ្ធសាស្ត្រការពារ និងវិទ្យាសាស្ត្រទាន់សម័យបំផុត;
- បង្កើនបរិមាណនៃមតិកាដែលមានគុណភាពខ្ពស់ និងតំបន់គ្របដណ្តប់ប្រព័ន្ធផ្សព្វផ្សាយលើប្រធានបទសុខភាពសាធារណៈសំខាន់ៗ ដើម្បីផ្តោតការយកចិត្តទុកដាក់លើចំណុចប្រសព្វរវាងជំងឺ បរិស្ថាន និងវិមាត្រសង្គម រួមទាំងសន្តិសុខស្បៀង ការធ្វើចំណាកស្រុក យេនឌ័រ និងច្រើនទៀត។
- ផ្តល់សិទ្ធិអំណាចដល់ស្ត្រី ជនក្រីក្រ យុវជន សមាជិក LGBTQIA+សហគមន៍ ជនជាតិដើម ជនជាតិភាគតិច ជនពិការ និងក្រុមអ្នកទីទំលេងទៀត ដើម្បីដោះស្រាយផលប៉ះពាល់មិនសមមាត្រនៃជំងឺដោយការពង្រីកសំឡេងរបស់ពួកគេ និងបង្កើនលទ្ធភាពទទួលបានព័ត៌មានដែលមានគុណភាពខ្ពស់ ដែលអាចរកបានជាសាធារណៈ។

ឧទាហរណ៍នៃសកម្មភាពដែលអាចមានរួមបញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះ៖

- ដំណើរការសន្តិ និង/ឬសិក្ខាសាលាបណ្តុះបណ្តាលដែលនាំអ្នកសារព័ត៌មានជាមួយនិងជំនាញការ
- ការអភិវឌ្ឍន៍ធនធានរបស់អ្នករាយការណ៍ និងវគ្គសិក្សាតាមអេឡិចត្រូនិក ឬឧបករណ៍
- ការផ្តល់ប្រឹក្សាដល់អ្នកសារព័ត៌មាន
- គម្រោងរាយការណ៍ពិសេស
- សកម្មភាពបណ្តាញ និងភាពជាដៃគូសម្រាប់អ្នកសារព័ត៌មាន
- ការអភិវឌ្ឍវេទិកានិទានរឿងថ្មីៗ
- ការបង្កើតបណ្តាញអ្នកសារព័ត៌មាន។

អ្នកដែលមានសិទ្ធិដាក់ពាក្យ

អង្គការប្រព័ន្ធផ្សព្វផ្សាយ រួមមានប្រព័ន្ធផ្សព្វផ្សាយព័ត៌មានប្រពៃណី ប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធផ្សព្វផ្សាយការងារអភិវឌ្ឍន៍ ប្រព័ន្ធផ្សព្វផ្សាយថ្មី និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យត្រូវបានស្នូតមន៍ក្នុងការដាក់ពាក្យ។ សូមចំណាំថា យើងនឹងមិនពិចារណាការដាក់ពាក្យដែលមានឫសគល់នៃផ្នែកតស៊ូមតិ សកម្មជន ឬយុទ្ធនាការនយោបាយឡើយ។

យើងកំពុងទទួលការដាក់ពាក្យសុំពីប្រទេសដូចខាងក្រោម **តៃប៉ៃណុន** ៖ លីបេរីយ៉ា សៀរ៉ាឡេអូន កូតឌីវ៉ា បង់ក្លាដេស កម្ពុជា និងវៀតណាម។ អង្គការត្រូវតែត្រូវបានចុះឈ្មោះដោយស្របច្បាប់នៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសទាំងនេះដើម្បី មានសិទ្ធិដាក់ពាក្យ - យើងនឹង **មិន** ទទួលយកពាក្យសុំពីអង្គការណាមួយ ដែលកំពុងស្វែងរកការធ្វើសកម្មភាពនៅក្នុងប្រទេសគោលដៅមួយក្នុងចំណោមប្រទេសគោលដៅទាំង នេះទេ។ អង្គការត្រូវតែរក្សាគណនីធនាគារដែលមានលទ្ធភាពទទួលបានការផ្ទេរប្រាក់អន្តរជាតិ និងអាជ្ញាប័ណ្ណសមស្រប ប្រសិនបើចាំបាច់ ដើម្បីទទួលបានមូលនិធិពីបរទេស (ជាពិសេសនៅប្រទេសបង់ក្លាដេស)។

សម្រាប់គោលបំណងនៃឱកាសផ្តល់ជំនួយឥតសំណងនេះ យើងនឹងទទួលយកពាក្យសុំជាភាសាអង់គ្លេស បង់ក្លាដេស បារាំង វៀតណាម និងខ្មែរ។ ជាអកុសល យើងមិនមានលទ្ធភាពពិចារណាកម្មវិធីភាសាផ្សេងទៀតទេនៅពេលនេះ ប៉ុន្តែសកម្មភាពគម្រោងអាចត្រូវបានបំពេញជាភាសាណាមួយក៏បាន។

អង្គភាពដែលបានទទួលការគាំទ្រពី EJN នាពេលកន្លងមកមានសិទ្ធិដាក់ពាក្យសុំ
ទោះជាយ៉ាងណាក៏ដោយ

យើងនឹងយកការអនុវត្តកន្លងមកមកដើម្បីធ្វើការពិចារណាក្នុងអំឡុងពេលដំណើរការជ្រើសរើស
ហើយអាចអនុគ្រោះដល់អង្គភាពដែលមិនទាន់ទទួលបានការគាំទ្រពីពួកយើង។

EJN រក្សាសិទ្ធិក្នុងការទម្លាក់បេក្ខភាពណាមួយពីការពិចារណា
ប្រសិនបើពួកគេត្រូវបានគេរកឃើញថាបានចូលរួមក្នុងការប្រព្រឹត្តិខុសវិជ្ជាជីវៈ ឬមិនត្រឹមត្រូវ។

បរិមាណជំនួយឥតសំណង និងភស្តុភារ

យើងប្រមើលមើលថានឹងជួយឧបត្ថម្ភដល់យ៉ាងហោចណាស់ 3 អង្គភាពដែលមានទឹកប្រាក់រហូតដល់
10,000 ដុល្លារអាមេរិកក្នុងមួយអង្គភាព។ និយាយជាមួយ
រាល់ពាក្យសុំដែលមានថវិកាតិចតួចនឹងមានការប្រកួតប្រជែងច្រើន
ប៉ុន្តែយើងនឹងពិចារណាលើជំនួយឥតសំណងដែលច្រើនជាងរហូតដល់ 10,000
ដុល្លារអាមេរិកសម្រាប់គម្រោងដែលប្រើប្រាស់វិធីសាស្ត្រប្រកបដោយនូវគុណតម្លៃដែលអាចប្រើប្រាស់ធនធាន
ច្រើន និងចំណាយពេលវេលាច្រើន។

អ្នកដាក់ពាក្យទាំងអស់ត្រូវបានតម្រូវឱ្យផ្តល់នូវថវិកាលម្អិតបូករួមនិងការពន្យល់ហេតុផល
សម្រាប់ចំនួនទឹកប្រាក់ដែលបានស្នើសុំដោយប្រើ [គំរូដែលបានផ្តល់ឱ្យ](#)

យើងស្នើឱ្យថវិកាមានភាពសមហេតុផល

ហើយត្រូវគិតគូរពីការចំណាយចាំបាច់សម្រាប់ការអនុវត្តគម្រោង
អ្នកដាក់ពាក្យអាចប្រើផ្នែកមួយនៃជំនួយឥតសំណងដើម្បី ទិញឧបករណ៍
ប៉ុន្តែគួរបញ្ជាក់យ៉ាងច្បាស់អំពីរបៀបដែលឧបករណ៍នឹងរួមចំណែកដល់លទ្ធផលរំពឹងទុក
ហើយវាគួរតែកាត់ចេញយ៉ាងតិចតួចពីផ្នែកផ្សេងៗនៃថវិកាសរុប។

អ្នកដាក់ពាក្យសុំត្រូវបានអនុញ្ញាត
និងលើកទឹកចិត្តឱ្យបង្កើនសហហិរញ្ញប្បទានសម្រាប់សកម្មភាពដែលបានស្នើឡើង
ប៉ុន្តែវាមិនត្រូវបានគេតម្រូវនោះទេ។ ប្រសិនបើអ្នកបានទទួលសហហិរញ្ញប្បទានណាមួយ
សូមបញ្ជាក់ចំនួន និងប្រភពនៅក្នុងពាក្យសុំរបស់អ្នក។

យើងរំពឹងថានឹងជូនដំណឹងដល់អ្នកដាក់ពាក្យដែលទទួលបានជោគជ័យនៅចុងខែកុម្ភៈ ឬខែមីនា
ដែលគម្រោងនឹងចាប់ផ្តើមធ្វើការនៅក្នុងខែមេសា។ គម្រោងត្រូវបញ្ចប់ក្នុងរយៈពេល 8 ខែ។
អ្នកដាក់ពាក្យគួរតែពិចារណាអំពីពេលវេលានេះនៅពេលដែលព្រាងផែនការការងាររបស់ពួកខ្លួន។

សម្រាប់គម្រោងដែលពាក់ព័ន្ធនឹងការបោះពុម្ពផ្សាយសាច់រឿង ឬសម្ភារៈផ្សេងទៀត សូមចំណាំថា
Internews, EJN, ដៃគូរបស់ខ្លួន និងអ្នកផ្តល់មូលនិធិនឹងត្រូវបានផ្តល់សិទ្ធិក្នុងការកែសម្រួល បោះពុម្ព
ផ្សព្វផ្សាយ និងចែកចាយសម្ភារៈទាំងនោះដោយសេរី។

លក្ខណៈវិនិច្ឆ័យនៃម្យ៉ាងតម្លៃ

រាល់ការដាក់ពាក្យស្នើសុំទាំងអស់ដែលយើងទទួលបានគឺត្រូវបានពិនិត្យ
និងពិភាក្សាដោយក្រុមចៅក្រមអន្តរជាតិ ដែលរួមមានបុគ្គលិក Internews
និងជំនាញការក្នុងការរាយការណ៍អំពីបរិស្ថាន និងសុខភាព។

ការដាក់ពាក្យស្នើសុំ នឹងត្រូវបានវាយតម្លៃដោយប្រើលក្ខណៈវិនិច្ឆ័យវាយតម្លៃខាងក្រោម៖

- គុណភាពសរុបនៃសំណើ;
- ភាពពាក់ព័ន្ធនៃគម្រោងដែលបានស្នើឡើងក្នុងការរួមចំណែកដល់គោលបំណង និងអាទិភាពនៃកម្មវិធីជំនួយឥតសំណងនេះ;
- ផលប៉ះពាល់ជាវិជ្ជមាននៃគម្រោងដែលបានស្នើឡើង រួមទាំងគុណភាព និងប្រសិទ្ធភាពនៃការរចនាគម្រោង
- នវានុវត្តន៍នៃសកម្មភាពដែលបានស្នើឡើង;
- លទ្ធភាពហិរញ្ញវត្ថុ និងប្រសិទ្ធភាពចំណាយនៃគម្រោងដែលបានស្នើឡើង
- សមត្ថភាពរបស់អ្នកដាក់ពាក្យដើម្បីអនុវត្តគម្រោង
- ទីតាំងភូមិសាស្ត្ររបស់អ្នកផ្តល់ជំនួយឥតសំណង។

ដំណើរការដាក់ពាក្យ

- ចុចប៊ូតុង 'Apply now ដាក់ពាក្យសុំឥឡូវនេះ' នៅផ្នែកខាងលើនៃគេហទំព័រ។
- ប្រសិនបើអ្នកមានគណនីដែលមានស្រាប់ អ្នកនឹងត្រូវចូល។ ប្រសិនបើអ្នកមិនមានគណនីទេ អ្នកត្រូវតែចុះឈ្មោះដោយចុច "ចូល" នៅផ្នែកខាងលើខាងស្តាំនៃទំព័រ ហើយចុចលើតំណ "ចុះឈ្មោះ" នៅផ្នែកខាងក្រោមនៃទំព័រដែលបើក។ ចុច [នៅទីនេះ](#) សម្រាប់ការណែនាំលម្អិតអំពីរបៀបបង្កើតគណនី និង [នៅទីនេះ](#) សម្រាប់ការណែនាំលម្អិតអំពីរបៀបបំពេញកំណត់ពាក្យសម្រាប់អ្នកឡើងវិញ។
- ប្រសិនបើអ្នកចាប់ផ្តើមការដាក់ពាក្យ ហើយចង់ត្រលប់មកវិញ ហើយបំពេញវានៅពេលក្រោយ អ្នកអាចចុច 'Save Draft' ដើម្បីត្រលប់ទៅសេចក្តីព្រាងវិញ អ្នកនឹងត្រូវត្រលប់ទៅឱកាស ហើយចុច 'Apply now' ដាក់ពាក្យឥឡូវនេះ' ម្តងទៀត ដើម្បីបញ្ចប់ការដាក់ពាក្យសុំ។
- ការដាក់ពាក្យសុំ គួរតែរៀបរាប់ពីថវិកាលម្អិតនៅក្នុងតារាង Excel ជាមួយនឹងហេតុផលសម្រាប់ចំនួនទឹកប្រាក់ដែលបានស្នើសុំ។ ទាញយកគំរូថវិកាឥឡូវនេះដោយចុចលើ [តំណភ្ជាប់នេះ](#)។

ប្រសិនបើអ្នកជួបប្រទះការលំបាកក្នុងការដាក់ពាក្យសុំរបស់អ្នក ឬមានសំណួរអំពីជំនួយ សូមផ្ញើអ៊ីម៉ែល info.ejn@internews.org កុំទាក់ទងអ៊ីម៉ែល Internews ផ្សេងទៀតទាក់ទងនឹងឱកាសនេះ ព្រោះយើងនឹងមិនទទួលបានវាទេ។

ពាក្យសុំដែលបានដាក់ស្នើបន្ទាប់ពីកាលបរិច្ឆេទកំណត់នឹងមិនត្រូវបានពិចារណាទេ។ សូមពិចារណាពីការបញ្ជូនពាក្យស្នើសុំ យ៉ាងហោចណាស់មួយថ្ងៃមុនថ្ងៃផុតកំណត់ ដើម្បីជៀសវាងបញ្ហាណាមួយ។

រូបភាពបដា៖ ទូកនេសាទនៅ Cape Coast ប្រទេសហ្គាណា / Credit: Hello Lightbulb, [Unsplash](#).

ទម្រង់ពាក្យស្នើសុំសម្រាប់ឆ្នាំ 2022
ការផ្តល់ជំនួយឥតសំណងដល់ប្រព័ន្ធផ្សព្វផ្សាយ
ដើម្បីបញ្ឈប់ផលប៉ះពាល់នៃការចម្លងមេរោគ
អំពីស្ថាប័នរបស់អ្នក ៗ
ឈ្មោះអង្គភាព

ឆ្នាំនៃការបង្កើត

តើស្ថាប័នរបស់អ្នកបានចុះឈ្មោះស្របច្បាប់ទេ?

- បាទ
- ទេ

តើស្ថាប័នរបស់អ្នកមានគណនីធនាគារទេ?

- បាទ
- ទេ
- ផ្សេងទៀត...

អាសយដ្ឋានរូបវន្ត

គេហទំព័រ និង/ឬប្រព័ន្ធផ្សព្វផ្សាយសង្គម

ការពិពណ៌នាសង្ខេបអំពីអង្គការរបស់អ្នក។

សូមពណ៌នាអំពីប្រវត្តិ បេសកកម្ម គម្រោង និងសកម្មភាពបច្ចុប្បន្ន ទស្សនីកជនគោលដៅ និងលទ្ធភាពប៉ាន់ស្មាននៃស្ថាប័នរបស់អ្នក។

ឈ្មោះ និងមុខងារបុគ្គលដែលនឹងតំណាងអង្គការ

ឈ្មោះសមាជិកក្រុមប្រឹក្សាភិបាល ឬអ្នកទទួលខុសត្រូវ

ចំនួនបុគ្គលិកដែលមានប្រាក់ខែ

ចំនួនអ្នកស្ម័គ្រចិត្ត

ចំនួនសមាជិក

តើអ្នកបានផ្តល់ការបណ្តុះបណ្តាលពីមុនទេ?

- បាទ [ប្រសិនបើមាន៖ សូមរាយឧទាហរណ៍មួយចំនួន។]
- ទេ

តើគម្រោងសកម្មភាព ឬសាច់រឿងណាមួយរបស់អ្នកនាំទៅរកគោលនយោបាយវិជ្ជមាន ឬការផ្លាស់ប្តូរសង្គមទេ?

សូមផ្តល់ឧទាហរណ៍មួយចំនួន និងពន្យល់ពីរបៀបដែលការងាររបស់អ្នកបានរួមចំណែកដល់ការផ្លាស់ប្តូរ។

តើអ្នកទទួលបានមូលនិធិពីណា?

សូមរាយឈ្មោះអ្នកផ្តល់មូលនិធិសំខាន់ៗរបស់អ្នក ហើយពន្យល់ប្រសិនបើអ្នកបានទទួលមូលនិធិអន្តរជាតិពីមុនមក។

ការពិពណ៌នាគម្រោងៗ

ឈ្មោះគម្រោង

រយៈពេលនៃគម្រោងគិតជាខែ

ការពិពណ៌នាគម្រោង

សូមឆ្លើយសំណួរខាងក្រោមនៅក្នុងការពិពណ៌នារបស់អ្នក៖

- តើសកម្មភាពសំខាន់ៗមានអ្វីខ្លះ?
- តើសកម្មភាពទាំងនេះពាក់ព័ន្ធនឹងប្រធានបទដែលបានរៀបរាប់នៅក្នុងការអំពាវនាវឱ្យដាក់សំណើដូចម្តេច?
- តើអ្នកណាជាអ្នកស្តាប់គោលដៅ និង/ឬអ្នកទទួលបានផល?
- ហេតុអ្វីបានជាគម្រោងនេះគួរទទួលបានមូលនិធិ?

គោលបំណងនៃគម្រោង

សូមបញ្ជាក់អំពីគោលបំណងរួមរបស់គម្រោង និងរបៀបដែលវាទាក់ទងទៅនឹងគោលបំណងដែលបានបញ្ជាក់នៅក្នុងការអំពាវនាវឱ្យដាក់សំណើ។

ទីតាំងនៃសកម្មភាពដែលបានស្នើឡើង

សូមជ្រើសរើសប្រទេស ឬប្រទេស និងតំបន់ដែលត្រូវធ្វើសកម្មភាព។

ពេលវេលានៃការអនុវត្ត

សូមផ្តល់ពេលវេលាបែបសង្ខេប ដោយរៀបរាប់តើពេលណាដែលអ្នករំពឹងថានឹងអនុវត្តសមាសភាគនីមួយៗរបស់គម្រោង។

លទ្ធផលរំពឹងទុក

សូមពណ៌នាអំពីលទ្ធផលដែលអ្នកគ្រោងនឹងបង្កើតជាលទ្ធផលរបស់គម្រោងនេះ។ តើផលិតផលអ្វី ឬសម្ភារៈអ្វីខ្លះដែលគម្រោងនេះនឹងជួយផ្គត់ផ្គង់? សូមបញ្ចូលផងដែរនូវចំនួនទិន្នផលនីមួយៗដែលអ្នករំពឹងថាគម្រោងនឹងផលិត។

លទ្ធផលរំពឹងទុក

សូមពណ៌នាអំពីលទ្ធផលដែលអ្នកមានបំណងធ្វើឱ្យសម្រេចបានតាមរយៈគម្រោងនេះ។ តើជំនាញ ឬចំណេះដឹងអ្វីខ្លះដែលអ្នកស្តាប់គោលដៅរបស់អ្នក ឬអ្នកទទួលបានផលនឹងទទួលបានដោយសារតែគម្រោងនេះ? តើអ្នកគិតថាគម្រោងនេះនឹងមានផលប៉ះពាល់អ្វីខ្លះដល់សហគមន៍ជុំវិញ អ្នកបង្កើតគោលនយោបាយ ឬអ្នកពាក់ព័ន្ធផ្សេងទៀត?

ផែនការត្រួតពិនិត្យ និងវាយតម្លៃ

សូមពណ៌នាអំពីរបៀបដែលអ្នកនឹងតាមដានលទ្ធផល វាស់វែងលទ្ធផល និងវាយតម្លៃលទ្ធផលនៃគម្រោងនេះ។

ការផ្សព្វផ្សាយលទ្ធផល

សូមពន្យល់ពីរបៀបដែលអ្នកនឹងចែករំលែក និងផ្សព្វផ្សាយលទ្ធផលដែលទទួលបានតាមរយៈគម្រោងនេះ។

ការបញ្ចូលក្រុមអ្នកទីទីល

ពន្យល់ពីរបៀបដែលគម្រោងរបស់អ្នកធានាដល់ក្រុមដែលខ្វះខាត ដូចជាស្ត្រី យុវជន ជនជាតិដើម
ជនជាតិភាគតិច សមាជិក LGBTQIA+ សហគមន៍និងជនពិការ អាចចូលរួម
ឬទទួលបានអត្ថប្រយោជន៍ពីសកម្មភាពគម្រោង។
តើអ្នកនឹងចាត់អាទិភាពការងារដាក់បញ្ចូលក្នុងការអនុវត្តគម្រោងដូចម្តេច?

ផលប៉ះពាល់នៃ Covid-19

តើមានសមាសធាតុណាមួយចំពោះគម្រោងដែលអ្នកបានស្នើឡើង ដែលអាចរងផលប៉ះពាល់ដោយ Covid-
19 ដូចជាការធ្វើដំណើរ ឬព្រឹត្តិការណ៍ រដ្ឋប្បវេណីដោយផ្ទាល់? បើដូច្នោះ
សូមពន្យល់ពីរបៀបដែលអ្នកមានគម្រោងកាត់បន្ថយបញ្ហានេះ។

ចំនួនទឹកប្រាក់ដែលបានស្នើសុំ

សូមបញ្ជាក់ចំនួនថវិកាដែលបានស្នើសុំជាដុល្លារ។ ប្រើតែលេខ គ្មានសញ្ញាក្រៀស ឬអក្សរទេ។

សូមបង្ហាញថវិកាដែលបានស្នើឡើងរបស់អ្នក។

បេក្ខជនទាំងអស់ត្រូវបានតម្រូវឱ្យដាក់ស្នើថវិកាជាមួយនឹងទម្រង់ពាក្យស្នើសុំ។ សូមទាញយក [គំរូនេះ](#)។
ដើម្បីបង្កើតថវិកាគម្រោងរបស់អ្នក ហើយបង្ហាញវាខាងក្រោម។
ទម្រង់ថវិកាផ្សេងទៀតនឹងមិនត្រូវបានទទួលយកទេ។

ឯកសារជំនួយបន្ថែមណាមួយ។

ព័ត៌មានលម្អិតទំនាក់ទំនង

ឈ្មោះអ្នកទំនាក់ទំនងបឋម

អាសយដ្ឋានអ៊ីមែលរបស់បុគ្គលដែលគេត្រូវទាក់ទងជាបឋម

គោលការណ៍ឯកជនភាព

សូមបញ្ជាក់ថាអ្នកបានអាន និងយល់ព្រមតាមលក្ខខណ្ឌនៃគោលការណ៍ឯកជនភាពរបស់យើង។